



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១២

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍យុវជនខ្មែរ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៣នាក់ (២២% ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង

១. ការសាងសង់ផ្លូវថ្នល់

- សុំធ្វើផ្លូវលំក្រាលគ្រួសក្រហមចាប់ពីភូមិស្លស្តី ទៅដល់ភូមិម៉ាណោក ដែលមានប្រវែង ៣៨០០ម៉ែត្រ ទទឹង ៥ម៉ែត្រ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ចុងឆ្នាំ២០១២នេះ។

២. ការជីកប្រឡាយទឹក

- សុំជីកប្រឡាយទឹកមានប្រវែង២៤៥០ម៉ែត្រ ដែលឆ្លងកាត់ភូមិចំនួន៤ គឺភូមិស្ទឹងថ្មី ភូមិស្តីស្ទឹង ភូមិវត្តចាស់ និងភូមិចុងប្រឡាយ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ចុងឆ្នាំ២០១២នេះ។

៣. ការបង្ក្រាបបទល្មើសនេសាទ

- ស្នើសុំបង្ក្រាបបទល្មើសនេសាទដូចជាការប្រើឧបករណ៍ឆក់ ស្បែកឃុយ ណាវ៉ាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់នានាទៀតដែលធ្វើឱ្យវិនាសពូជត្រី នៅទូទាំងឃុំតាលាស់ទាំងមូល។ សូមចាប់ផ្តើមឱ្យបានពីឆ្នាំ២០១២នេះតទៅ។

៤. ការផ្តល់ពូជស្រូវ និងបង្កើនតម្លៃស្រូវ

- សុំផ្តល់ពូជស្រូវចំនួន១០០គីឡូក្រាមក្នុង១គ្រួសារៗ សម្រាប់គ្រួសារដែលមានប័ណ្ណក្រីក្រ១ និងប័ណ្ណក្រី

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតអាចនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ក្រាម ហើយនិងបង្កើនតម្លៃស្រូវសម្រាប់ពូជស្រូវល្អ ដោយ១០០គីឡូក្រាមឲ្យបានតម្លៃ១០ម៉ឺនរៀល។ សូមចាប់ផ្តើម និងឲ្យបាននៅឆ្នាំ២០១២នេះតទៅ។

៥. ការជួយផ្តល់ការងារដល់ប្រជាពលរដ្ឋ

- សុំជួយផ្តល់ការងារឲ្យប្រជាពលរដ្ឋដែលក្រីក្រខ្លាំងដូចជា ការធ្វើចំការ កាត់ដេរ សំណង់ និងការងារស្របច្បាប់ណាដែលអាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន នៅឃុំតាលាស់ទាំងមូល ព្រោះដើម្បីជៀសវាងការធ្វើចំណាកស្រុក។ សូមឲ្យបានពីឆ្នាំ២០១២នេះតទៅ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ស៊ិន ស៊ុយ** ជាជំទប់ទី១ មកពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា «លោកសូមសរសើរដល់ប្រជាពលរដ្ឋដែលមានភាពក្លាហាន និងចេះធ្វើការពិភាក្សារកបញ្ហាតម្រូវការនៅក្នុងសហគមន៍។ មិនត្រឹមតែប៉ុណ្ណោះលោកប្រធានក្រុមប្រឹក្សាគាត់ក៏បានចំណាយពេលមកចូលរួម រកដំណោះស្រាយបញ្ហាក្នុងឃុំ ព្រមទាំងបង្ហាញពីឆន្ទៈក្នុងការសន្យាជូនដល់ប្រជាពលរដ្ឋក្នុងនាមគាត់ជាថ្នាក់ដឹកនាំម្នាក់ គាត់នឹងខិតខំស្វែងរកនូវដំណោះស្រាយ និងវិធីសាស្ត្រនានាដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ»។

លោក **ដួង ព្រេក** ជាជំទប់ទី២ មកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា «លោកសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានលើកបញ្ហាទាំងនេះឡើង ហើយគាត់នឹងព្យាយាមរកដំណោះស្រាយដែលកើតមាននៅក្នុងសហគមន៍»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិគ្លីនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 088